



**ព្រះរាជក្រម**

**យើង**

នស/រកម/១១១៧/០១៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីផលជល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៦ មាត្រា ៤១ មាត្រា ៤២ មាត្រា ៤៣ និងមាត្រា ៩៥ នៃច្បាប់ស្តីពីផលជល ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



# ច្បាប់ ស្តីពី

វិសោធនកម្មមាត្រា ៦ មាត្រា ៤១ មាត្រា ៤២  
មាត្រា ៤៣ និងមាត្រា ៩៥ នៃច្បាប់ស្តីពីជលផល  
ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម  
លេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី ២១ ខែ ឧសភា  
ឆ្នាំ២០០៦



**មាត្រា ២១ ..**

មាត្រា ៦ មាត្រា ៤១ មាត្រា ៤២ មាត្រា ៤៣ និងមាត្រា ៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាស ឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០០៦ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖

**មាត្រា ៦ ..ថ្មី**

រដ្ឋបាលជលផល គឺជាអាជ្ញាធររដ្ឋបាលដែលចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងជលផល និងធនធានជលផល ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងខ្លឹមសារនៃច្បាប់នេះ ។ រដ្ឋបាលជលផលមានមន្ទីរគ្រប់គ្រងដែលបែងចែកជាថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ។ ថ្នាក់រាជធានី ស្ថិតនៅចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ។

ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការរបស់រដ្ឋបាលជលផលត្រូវបានកំណត់ដោយអនុក្រឹត្យ ។

**មាត្រា ៤១ ..ថ្មី**

ហាមឃាត់ការធ្វើនេសាទ ៖

- ១- ជាលក្ខណៈសិប្បកម្ម ឬឧស្សាហកម្មនៅរដូវបិទនេសាទ ។
- ២- ជាលក្ខណៈឧស្សាហកម្មនៅក្នុងកន្លែងនេសាទបម្រុង ។
- ៣- នៅរដូវបិទនេសាទ ដោយប្រើឧបករណ៍គ្រប់ប្រភេទ រួមផ្សំដោយរបាំងព្រួល ឬលូសសំណាញ់ មានបណ្តោយលើសពី ៥០ (ហាសិប) ម៉ែត្រ ឬលាតសន្ធឹងលើសពី ២/៣ (ពីរភាគបី) នៃទទឹងមុខទឹក អូរ ព្រែក ស្ទឹង ឬធ្វើឲ្យរាំងស្ទះផ្លូវជលយានគ្រប់ប្រភេទ ។
- ៤- រាល់ការប្រើសាច់មង អួន ឬលូសសំណាញ់ដែលមានក្រឡាតូចជាង ៣ (បី) សង់ទីម៉ែត្រ ធ្វើជាបាំងព្រួល ។
- ៥- ការប្រើឧបករណ៍ដោយចាប់ត្រី ឬដោយចាប់បង្កងខុសទីតាំងកំណត់របស់ឡូត៍ ដោយចាប់ត្រី ឬដោយបង្កង ។

**មាត្រា ៤២ ..ថ្មី**

ការធ្វើនេសាទនៅក្នុងកន្លែងនេសាទបម្រុងដោយប្រើឧបករណ៍លបណា ឬកាំវ ឬលបឡុក នៅក្នុងបឹងទន្លេសាបអាចអនុញ្ញាតឲ្យធ្វើបានពីថ្ងៃទី ១ ខែ កុម្ភៈ ដល់ថ្ងៃទី ២០ ខែ ឧសភា ។ ការបោះទីតាំងលបណា ឬកាំវ ឬលបឡុក មិនត្រូវធ្វើឲ្យរាំងស្ទះផ្លូវជលយានគ្រប់ប្រភេទឡើយ ។ ទីតាំងលបណា ឬកាំវ ឬលបឡុក ទាំងឡាយ ត្រូវដកចេញឲ្យអស់មុនថ្ងៃទី ៣១ ខែ ឧសភា ជាដាច់ខាត ។

ចំពោះប្រវែង ទំហំនៃឧបករណ៍នេសាទ និងទីតាំងដែលត្រូវបានអនុញ្ញាតឲ្យធ្វើនេសាទ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

**មាត្រា ៤៣ ..ថ្មី**

ការធ្វើនេសាទជាលក្ខណៈសិប្បកម្មដោយអួន ទោះជាមួយវង់ ឬច្រើនវង់តភ្ជាប់គ្នាក៏ដោយអាចប្រើត្រីទៅបានលុះត្រាតែអួននោះមានបណ្តោយតិចជាង ៖

- ១- ០០ (បីរយ) ម៉ែត្រ ចំពោះកន្លែងនេសាទបម្រុងនៅក្រៅបឹងទន្លេសាប



229

- ៦០០ (ប្រាំមួយរយ) ម៉ែត្រ ចំពោះកន្លែងនេសាទបម្រុងនៅក្នុងបឹងទន្លេសាប ។

មិនអនុញ្ញាតឲ្យធ្វើនេសាទជាលក្ខណៈសិប្បកម្មដោយអ្នកនៅក្នុងកន្លែងនេសាទដែលទុកសម្រាប់ តែប្រជាពលរដ្ឋ នៅក្នុងកន្លែងនេសាទដែលធ្វើឲ្យខានដល់ការធ្វើអាជីវកម្មឡូត៍នេសាទ និងនៅក្នុងកន្លែង នេសាទដែលមានទម្លាប់ធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍តូចៗ ។

ចំពោះប្រវែងជាក់ស្តែងនៃ ឧបករណ៍អ្នកនិងកន្លែងនេសាទ សម្រាប់ការធ្វើនេសាទជាលក្ខណៈ សិប្បកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

**មាត្រា ៩៥ .- ថ្មី**

ត្រូវទទួលបាននិយមន័យអន្តរកាលពីរដ្ឋបាលជលផល ជាប្រាក់សមាមាត្រទៅនឹងថ្លៃឈ្នួលនេសាទ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឲ្យសមីជនវិញ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម ៖

- ១- ផ្ទេរលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទដោយគ្មានការអនុញ្ញាត ។
- ២- ប្រើប្រាស់នាវានេសាទគ្មានលិខិតអនុញ្ញាត រៀបចំឧបករណ៍នេសាទដែលមានលក្ខណៈត្រៀម ធ្វើនេសាទក្នុងដែននេសាទសមុទ្រ ។
- ៣- ប្រើប្រាស់នាវានេសាទធ្វើនេសាទក្នុងដែននេសាទគ្មានលិខិតអនុញ្ញាត ឬគ្មានសៀវភៅនាវា នេសាទ ។
- ៤- ប្រើប្រាស់នាវានេសាទមានឧបករណ៍អ្នកអូសដោយកម្លាំងម៉ាស៊ីននៅក្នុងកន្លែងនេសាទតាមផ្ទេរ ដោយការរៀបចំមានលក្ខណៈត្រៀមធ្វើនេសាទ ។
- ៥- ប្រើប្រាស់ទូក កាណូត កប៉ាល់នេសាទដោយគ្មានចុះបញ្ជីពីរដ្ឋបាលជលផល ។
- ៦- មិនអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងសៀវភៅនាវានេសាទ ។
- ៧- នេសាទដោយលបណា ឬកាំវ ឬលបឡុកក្នុងតំបន់កំណត់ហួសសុពលភាពនៃការអនុញ្ញាត។
- ៨- នេសាទជាលក្ខណៈសិប្បកម្មដោយអ្នកលើសពី ៣០០ (បីរយ) ម៉ែត្រនៅក្រៅបឹងទន្លេសាប និងលើសពី ៦០០ (ប្រាំមួយរយ) ម៉ែត្រនៅក្នុងបឹងទន្លេសាប និងខុសពីប្រវែងជាក់ស្តែងនៃ ឧបករណ៍អ្នក និងកន្លែងនេសាទសម្រាប់ការធ្វើនេសាទជាលក្ខណៈសិប្បកម្ម ដែលកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
- ៩- នេសាទជាលក្ខណៈសិប្បកម្មដោយអ្នកនៅក្នុងកន្លែងនេសាទដែលទុកសម្រាប់តែប្រជាពលរដ្ឋ នៅក្នុងកន្លែងដែលធ្វើឲ្យខានដល់ការធ្វើអាជីវកម្មក្នុងឡូត៍នេសាទ និងក្នុងកន្លែងដែលទម្លាប់ ធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍តូចៗ ។
- ១០- នេសាទជាលក្ខណៈសិប្បកម្មគ្មានលិខិតអនុញ្ញាត ខុសទីតាំងនេសាទ ខុសយថាប្រភេទ ឧបករណ៍នេសាទ ឬប្រើប្រាស់លិខិតអនុញ្ញាតហួសសុពលភាព ។
- ១១- នេសាទដោយលបណា ឬកាំវ ឬលបឡុក ខុសពេលកំណត់ ខុសទីតាំងកំណត់ លើសពីប្រវែង និងទំហំដែលកំណត់ រាំងស្ទះដល់ផ្លូវជលយានគ្រប់ប្រភេទ ឬមិនដកចេញតាមពេលកំណត់ តំបន់កំណត់ ។



*Handwritten mark or signature.*

- ១២- នេសាទជាលក្ខណៈឧស្សាហកម្មដោយគ្មានលិខិតអនុញ្ញាត ឬហួសសុពលភាពនៃលិខិតអនុញ្ញាត ។
  - ១៣- នេសាទប៉ះពាល់ ឬខូចខាតដល់ស្មៅសមុទ្រ ឬផ្កាថ្ម ។
  - ១៤- មិនព្រមផ្អាកធ្វើនេសាទតាមការបញ្ឈប់ជាបណ្តោះអាសន្នរបស់រដ្ឋបាលជលផលមានសមត្ថកិច្ច ។
  - ១៥- ប្រើសាច់មង អួន ឬលូសសំណាញ់ដែលមានក្រឡាតូចជាង ៣ (បី) សង់ទីម៉ែត្រ ធ្វើរបាំង រួមផ្សំ ឬជំនួសរបាំងព្រល ។
  - ១៦- ធ្វើអាជីវកម្មនេសាទដោយមិនអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងសៀវភៅបន្តកង្វឺនេសាទ ឬលិខិតអនុញ្ញាតធ្វើនេសាទ ។
  - ១៧- បោះរបាំងក្នុងកង្វឺនេសាទ ឬផ្លូវទឹកនៃតំបន់ឆ្នេរសមុទ្រដោយមិនបើកមុខទឹកឲ្យជលយានធ្វើចរាចរណ៍បាន ។
  - ១៨- ធ្វើឲ្យចាស់ទឹកនៅមុខរបាំង ។
  - ១៩- បោះទីតាំងកង្វឺដោយខុសពីការកំណត់ ។
  - ២០- ប្រើប្រាស់ឧបករណ៍នេសាទ ឬពេលវេលានេសាទនៅក្នុងកន្លែងនេសាទសហគមន៍ខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
- ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រានេះចាប់ពី ២ (ពីរ) ដង ឡើងទៅ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលទ្វេដងនៃប្រាក់ដែលត្រូវពិន័យអន្តរការណ៍ក្នុងមាត្រានេះ និងវត្ថុតាងពិតប្រាកដទាំងអស់ត្រូវបែបអូសជាសម្បត្តិរដ្ឋ ។

**មាត្រា ៧៧ .-**

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

០១៧៧- ១៧/១១. ១០៧៥

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
**នាយករដ្ឋមន្ត្រី  
ហត្ថលេខា**  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី  
**រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ**  
**ហត្ថលេខា**  
**វេង សាខុន**

លេខ: ១០៦/ស.ណ  
សំណៅនៃលទ្ធផលការងារចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
៥/៥  
**សុខា សុខា**